



# គន្លឹះស្តីពីការជំរុញឲ្យ ធ្វើការបោះពុម្ពផ្សាយអត្ថបទបង្ហាញពី ទស្សនៈយល់ឃើញ

- ✓ **សូមសង្ខេបខ្លីៗ។** ការបោះពុម្ពអត្ថបទឬជាឯកសារឌីជីថល ធ្វើការបោះពុម្ពផ្សាយអត្ថបទវិចារណកថាជំទាស់ (ជាធម្មតា មានពាក្យមិនលើសពី 500-750 ពាក្យនោះទេ) ហើយលិខិតផ្ញើជូនអ្នកបោះពុម្ពផ្សាយ (ជាទូទៅមានពាក្យតិចជាង 500)។
- ✓ **សរសេរឲ្យបានច្បាស់ និងមានភាពទាក់ទាញ។** មានប្រយោគបង្ហាញប្រធានបទ។ ត្រូវប្រាកដថាប្រយោគទីមួយ ឬប្រយោគទីពីរ ធ្វើការពន្យល់ពីខ្លឹមសារដែលអ្នកចង់និយាយ។
- ✓ **ត្រូវយល់ច្បាស់ពីខ្លឹមសារដែលអ្នកកំពុងស្នើសុំឲ្យអ្នកបោះពុម្ពផ្សាយអនុវត្ត៖** កំណត់អត្តសញ្ញាណឯកសារដែលអ្នកផ្ញើជូននេះថាជាលិខិត ឬអត្ថបទវិចារណកថាជំទាស់។
- ✓ **ផ្ញើទៅឲ្យរោងបោះពុម្ពកាសែត នូវឯកសារចម្លងល្អបំផុតដែលអ្នកអាចធ្វើបាន។** ឲ្យអ្នកផ្សេងទៀត-មនុស្សពីរបីនាក់ផ្សេងទៀត - អានវាមុនពេលអ្នកបញ្ជូនឯកសារនោះ។ នេះគឺមានសារៈសំខាន់បំផុត ដោយសារតែយើង គឺជាអ្នកអប់រំ និងជាអ្នកតស៊ូមតិកាត្រូវការអប់រំ។ អត្ថបទដែលនិយាយគ្មានចុងគ្មានដើមនិងមានកំហុសច្រើន នឹងមិនផ្តល់នូវ សារត្រឹមត្រូវអំពីការអប់រំប្រកបដោយគុណភាពខ្ពស់នោះទេ ហើយនឹងមិនត្រូវបានយកទៅបោះពុម្ពផ្សាយឡើយ។
- ✓ **កំណត់អត្តសញ្ញាណរបស់អ្នកឲ្យបានពេញលេញ** នៅក្នុងជួរអក្សរទ្រេតនៅផ្នែកខាងក្រោមអត្ថបទ ឬនៅក្នុងផ្នែកហត្ថលេខានៃលិខិតរបស់អ្នក។ “John Smith គឺជានាយកនៅសាលា Jane Doe High នៅក្នុងទីក្រុង Philadelphia”
- ✓ **សូមប្រាកដថាទង្វឹករបស់អ្នក** គឺផ្អែកលើភាពត្រឹមត្រូវ មិនមែនផ្អែកលើមូលហេតុរបស់អ្នកដទៃ ឬកំនិតផ្ទាល់ខ្លួនអ្នកឡើយ។ ត្រូវនិយាយថា “យើងចាំបាច់ត្រូវធ្វើការវិនិយោគទៅលើកូនចៅរបស់យើង តាមរយៈការផ្តល់ប្រាក់ខែដែលមានការប្រកួតប្រជែងដល់បុគ្គលិករបស់យើង” ជាជាងនិយាយថា “បុគ្គលិកផ្សេងទៀតមានការដំឡើងប្រាក់ខែដូច្នោះយើងក៏គប្បីទទួលបានការដំឡើងប្រាក់ខែដែរ។”
- ✓ **បន្តផ្តោតទង្វឹករបស់អ្នកជាវិជ្ជមានទៅ** លើតម្រូវការកូនចៅ និងបុគ្គលិក មិនមែនជាការយល់ច្រឡំ ឬជាការផ្តល់ព័ត៌មានមិនពិតនោះទេ។ ត្រូវនិយាយថា “យើងជឿជាក់ថាសិស្សទាំងអស់អាចសិក្សាបាន” ជាជាងនិយាយថា “វាមិនយុត្តិធម៌ទេដែលមនុស្សគ្រប់គ្នាគិតថាសិស្សនៅសាលារបស់ខ្ញុំមិនអាចសិក្សាបាន -- ពួកគេយល់ខុសហើយ។”
- ✓ **ដឹងច្បាស់ថាអ្នកអានជានរណា។** អ្នកអានការបោះពុម្ពផ្សាយមួយចំនួន ជាដូចជា ការសែត Inquirer ជាដើម គឺមានចំនួនច្រើនណាស់។ អ្នកអានឯកសារបោះពុម្ពផ្សាយពិសេស ឬឯកសារបោះពុម្ពផ្សាយឯកទេស អាចនឹងមានលក្ខណៈដូចគ្នា។
- ✓ **រក្សាការគួរសម និងការពិតជាក់ស្តែងនៅក្នុងការបង្ហាញគំនិតយោបល់។** អ្នកនឹងមានភាពទាក់ទាញតាមរយៈទង្វឹកមានហេតុផលសមស្របច្រើនជាងពាក្យសម្តីដែលបង្ហាញអារម្មណ៍ខឹងសម្បារ។

សម្រាប់សេចក្តីលម្អិតបន្ថែមទៀតស្តីពីរបៀបតស៊ូមតិនៅក្នុងទីក្រុង Harrisburg ទៅលើ #fundourschools សូមចូលទៅកាន់ [philasd.org/fundourschools](http://philasd.org/fundourschools)